

CalWORKs Child Care Coverage = ការរ៉ាប់រងមើលថែទាំកុមារក្នុងកម្មវិធី CalWORKs

ក៏ CalWORKs Child Care Coverage

អ្នកទទួលបានជំនួយដែលមានសិទ្ធិក្នុងកម្មវិធី CalWORKs អាចទទួលបានប្រាក់បង់សំរាប់ការមើលថែទាំកូនរបស់គេពីរដ្ឋបាន ។ ដើម្បីឲ្យមានសិទ្ធិទទួលបាន អ្នកត្រូវតែកំពុងធ្វើការ ឬចូលរួមក្នុងសកម្មភាពពីរឿង ទៅធ្វើការ welfare-to-work (WTW) ដែលមានការអនុញ្ញាតពីខោនធី ។ សកម្មភាពទាំងនេះ មានរួមនូវសកម្មភាពទាំងឡាយណាដែល ខោនធីបានអនុញ្ញាតសំរាប់កម្មវិធី CalWORKs ឬការងារដែលមានរាយការនៅក្នុងគំរោង WTW របស់អ្នក ។ ដើម្បីឲ្យគេអាចចេញប្រាក់សំណងសំរាប់ថ្លៃមើលថែទាំកូនរបស់អ្នកបាន ដំបូងអ្នកត្រូវតែជាអ្នកមានសិទ្ធិទទួលបានជំនួយផ្នែកមើលថែទាំកូននោះជាមុន ហើយអ្នកផ្តល់ការបំរើរបស់អ្នកត្រូវតែមានលក្ខណៈត្រឹមត្រូវតាមតម្រូវការមួយចំនួនផងដែរ ។ ការមើលថែ ទាំកូនត្រូវតែធ្វើនៅជាមួយអ្នកផ្តល់ការបំរើដែលមានសិទ្ធិបំរើ ។ អ្នកទាំងនោះជាអ្នកផ្តល់ការបំរើមានអាជ្ញាប័ណ្ណ ឬជាអ្នកផ្តល់ការបំរើគ្មានអាជ្ញាប័ណ្ណ តែមានការត្រួតពិនិត្យពីសាវតារ ហើយបានចុះឈ្មោះតាមរយៈកម្មវិធីមួយឈ្មោះថា "TrustLine" ។ ដំបូងជាងគេ, ម្តាយជំងឺ, ឬឪពុកជំងឺ របស់កុមារ មិនចាំបាច់ឲ្យមានការត្រួតពិនិត្យពីសាវតារ តែគាត់ត្រូវតែ បំពេញទម្រង់មួយដែលមានឈ្មោះថា សេចក្តីប្រកាសការលើកលែងពីការចុះឈ្មោះជាមួយ TrustLine (Declaration of Exemption From TrustLine Registration-CCP1) ។

រដ្ឋចេញប្រាក់សំណងការមើលថែទាំកុមារសំរាប់កុមារមានអាយុក្រោម 13 ឆ្នាំ ហើយសំរាប់កុមារអាយុច្រើន ដែលមានពិការភាពជាឧបសគ្គរ៉ាប់រងគេមិនអាចទុកឲ្យនៅម្នាក់ឯងបាន ។ នៅក្នុងគ្រួសារដែលមានឪពុកនិងម្តាយ បើសិនជាមាននរណាម្នាក់ឪពុក ឬម្តាយនៅផ្ទះ ហើយអាចមានសមត្ថភាពមើលថែកូននោះបាន នោះរដ្ឋមិនចេញប្រាក់សំណងសំរាប់ការមើល ថែទាំទេ ។ ឪពុកឬម្តាយត្រូវចាត់ទុកថាអាចមានសមត្ថភាពផ្តល់ការមើលថែទាំដល់កូនបានលុះត្រាតែគេទៅធ្វើការ, ធ្វើសកម្មភាព WTW ដែលមានការអនុញ្ញាតយល់ព្រមដោយខោនធី ឬមានលក្ខខណ្ឌអ្វីមួយ ដែលមានការបញ្ជាក់អះអាងដោយរដ្ឋបណ្ឌិតដែលជាឧបសគ្គរ៉ាប់រងគេមិនឲ្យមើលថែទាំកូនបាន។ សំរាប់កុមារដែលមានអាយុ 11 ឬ 12 ឆ្នាំ មធ្យោបាយដាក់ ឲ្យមើលថែទាំដែលចូលចិត្តជាងគេនៅក្នុងកម្មវិធី ដូចជាការអប់រំក្រោយសាលា និង កម្មវិធីសុវត្ថិភាព ។ ដើម្បីទទួលបានព័ត៌មានអំពីកម្មវិធីទាំងនេះ សូមអញ្ជើញចូលទស្សនាគេហទំព័រ www.cde.ca.gov/ls/ba/as, ឬអ្នកអាចទូរស័ព្ទមកទីភ្នាក់ងារផ្នែកធនធានមើលថែរក្សាកុមារ និងការបញ្ជូនដែលមានរាយឈ្មោះខាងក្រោម ។

លោកអ្នកត្រូវតែប្រាប់អ្នកធ្វើការរបស់លោកអ្នកភ្លាមៗបើអាចធ្វើបាន បើសិនជាលោកអ្នកត្រូវការសេវាមើលថែទាំកុមារ ។

សំខាន់ ៖ រដ្ឋនឹងមិនបង់ថ្លៃប្រតិបត្តិសកម្មសំរាប់សេវាមើលថែទាំកុមារក្នុងកម្មវិធី CalWORKs ដែលបានផ្តល់លើសពី 30 ថ្ងៃប្រក្រតីទិន មុនកាលបរិច្ឆេទដែលលោកអ្នកសុំសេវាមើលថែទាំ កុមារពីអ្នកធ្វើការរបស់លោកអ្នក ។ បើសិនជាលោកអ្នកជ្រើសយកអ្នកផ្តល់ការបំរើមើលថែទាំកុមារដែលត្រូវតែចុះឈ្មោះជាមួយ TrustLine រដ្ឋមិនអាចបង់ថ្លៃឲ្យគេបានទេ លុះត្រាតែ អ្នកផ្តល់ការបំរើមើលថែទាំកុមារនោះចុះឈ្មោះបានសិន ។ ពេលណាគេចុះឈ្មោះរួចហើយ រដ្ឋអាចបង់ថ្លៃដល់គេសំរាប់ការមើលថែទាំកុមារក្នុងរយៈពេល 120 ថ្ងៃប្រក្រតីទិន ចាប់ ពីកាលបរិច្ឆេទដែលលោកអ្នកបានសុំឲ្យរដ្ឋជួយបង់ថ្លៃ ។ នេះជាមូលហេតុដែលលោកអ្នកត្រូវតែប្រាប់អ្នកធ្វើការរបស់លោកអ្នកឲ្យបានឆាប់បំផុត ពេលណាលោកអ្នកផ្លាស់ ប្តូរអ្នកផ្តល់ការបំរើមើលថែទាំកុមារដើម្បីឲ្យជាក់ច្បាស់ថាដំណើរការនៃការចុះឈ្មោះជាមួយ TrustLine ចាប់ផ្តើម ភ្លាមៗ ។

សម្តីសុំសេវាមើលថែទាំកុមារ

ដើម្បីសុំសេវាមើលថែទាំកុមារ ចុះហត្ថលេខាលើទម្រង់នេះ ហើយផ្ញើត្រឡប់មកអ្នកធ្វើការរបស់លោកអ្នក វិញ ។

សូមពិនិត្យប្រការមួយ ខាងក្រោម ៖

- ☐ ខ្ញុំត្រូវការជំនួយមើលថែទាំកុមារនៅពេលនេះដើម្បីខ្ញុំអាចទៅធ្វើការ ឬចូលរួមក្នុងសកម្មភាព WTW របស់ខ្ញុំ ។
- ☐ ខ្ញុំមិនត្រូវការជំនួយមើលថែទាំកុមារនៅពេលនេះទេ ។ ខ្ញុំយល់ថា ខ្ញុំត្រូវតែស្នើសុំសេវាមើលថែទាំកុមារពីអ្នកធ្វើការរបស់ខ្ញុំ បើខ្ញុំត្រូវការសេវានេះនាពេលអនាគត ។
- ☐ ការមើលថែទាំកុមារពេល ឬក្រោយម៉ោងសាលាដូចជាការអប់រំក្រោយម៉ោងសាលា និងកម្មវិធីសុវត្ថិភាពនឹងត្រូវតាមសេចក្តីត្រូវការរបស់កូនខ្ញុំទាំងអស់
 - ☐ ឬកាតខ្លះ ☐ សំរាប់កូនខ្ញុំដែលមានអាយុ 11 ឆ្នាំ ឬ 12 ឆ្នាំ ។ បើសិនជាសេវានេះមិនត្រូវតាមសេចក្តីត្រូវការមើលថែទាំកុមាររបស់លោកអ្នកទាំងអស់ទេ គេអាចផ្តល់ជូនសេ វាមើលថែទាំកុមារបន្ថែមជូនបានដែរ ។

ខ្ញុំយល់ថាសេវាមើលថែទាំកុមារក្នុងកម្មវិធី CalWORKs មានសំរាប់ខ្ញុំពេលធ្វើការ និងសំរាប់ខ្ញុំចូលរួមក្នុងសកម្មភាព WTW ដែលអនុញ្ញាតដោយខោនធី ។ បើខ្ញុំត្រូវការក្នុងការស្វែងរក នឹង/ឬជ្រើសរើសអ្នកផ្តល់ការបំរើមើលថែទាំកុមារ ខ្ញុំអាចទាក់ទងមកទីភ្នាក់ងារផ្នែកធនធានមើលថែរក្សាកុមារ និងការបញ្ជូនដែលមានរាយឈ្មោះខាង ក្រោម ៖

ឈ្មោះ ៖ _____ លេខទូរស័ព្ទ ៖ (____) _____

អាសយដ្ឋាន ៖ _____

ខ្ញុំយល់ថា ខ្ញុំត្រូវតែប្រាប់អ្នកធ្វើការរបស់ខ្ញុំឲ្យបានឆាប់ ពេលណាខ្ញុំត្រូវការសេវាមើលថែទាំកុមារ ។ ខ្ញុំយល់ថាកម្មវិធី CalWORKs នឹងជួយបង់ថ្លៃសំណងសំរាប់សេវាមើលថែ ទាំកូនរបស់ខ្ញុំតែក្រោយពេលដែលខ្ញុំស្នើសុំសេវានេះ ។ លេខទូរស័ព្ទអ្នកធ្វើការរបស់ខ្ញុំគឺ ៖ (____) _____។

ខ្ញុំយល់ថាបន្ទាប់ពីខ្ញុំស្នើសុំសេវាមើលថែទាំកុមារ ខ្ញុំត្រូវតែផ្តល់ព័ត៌មានមួយចំនួនឲ្យអ្នកធ្វើការរបស់ខ្ញុំ ដើម្បីឲ្យគេពិចារណាមើលថាខ្ញុំមានសិទ្ធិទទួលសេវានោះទេ ។ ខ្ញុំ យល់ថាខ្ញុំត្រូវការស្នើសុំសេវាមើលថែទាំកុមារក្នុងរយៈពេល 30 ថ្ងៃប្រក្រតីទិនចាប់ពីថ្ងៃដែលខ្ញុំបានទទួលសេវាមើលថែទាំកូនរបស់ខ្ញុំពីអ្នកផ្តល់ការបំរើមើលថែទាំកុមារ

ខ្ញុំយល់ថា បើសិនជាខ្ញុំជ្រើសរើសយកអ្នកផ្តល់ការបំរើមើលថែទាំកូនរបស់ខ្ញុំដែលតម្រូវជាអ្នកចុះឈ្មោះជាមួយ TrustLine អ្នកមើលថែកូនខ្ញុំនោះនឹងមិនមានសិទ្ធិទទួលបានប្រាក់ សំណងទេ បើសិនជាគេមិនទទួលបានការចុះឈ្មោះជាមួយ TrustLine ។

ខ្ញុំយល់ថាអ្នកផ្តល់ការបំរើមើលថែទាំកូនរបស់ខ្ញុំ ត្រូវតែមានលក្ខណៈត្រឹមត្រូវតាមតម្រូវការមួយចំនួនដើម្បីអាចទទួលបានប្រាក់សំណងបាន ហើយបើសិនជាអ្នកផ្តល់ការបំរើមើល ថែទាំកូនរបស់ខ្ញុំមិនមានលក្ខណៈត្រឹមត្រូវតាមតម្រូវការទាំងនោះទេ ខ្ញុំត្រូវតែបង់ថ្លៃសេវាមើលថែទាំទាំងឡាយដែលខ្ញុំទទួលបានពីជននោះ ។

ខ្ញុំបានអានសេចក្តីជូនដំណឹងនេះ ឬត្រូវបានគេអានឲ្យខ្ញុំស្តាប់ ។ ខ្ញុំយល់ថា បើសិនជាខ្ញុំមានសំនួរចំពោះ ឬខ្ញុំត្រូវការព័ត៌មានបន្ថែមទៀតអំពីសេចក្តីជូនដំណឹងនេះ ខ្ញុំអាច សួរទៅអ្នកធ្វើការរបស់ខ្ញុំ ។

ឈ្មោះសំណុំរឿង	លេខសំណុំរឿង
ហត្ថលេខា	កាលបរិច្ឆេទ
ឈ្មោះអ្នកធ្វើការ	លេខទូរស័ព្ទ